

សត្រ្យា ទី ៣ យូហាន ប្រាក់ សារ អន់តត់ រ៉ះ

សត្រ្យា ទី បែង អា ឡាក់ សត្រ្យា អ្នះ រតី យូហាន ប៉ាហ្សើ កា ប៉ាណូស ម៉ោញ ដូរ សិច អើ កែយុះ។ រតី យូហាន ប៉ានេ កែយុះ ញន កា អើ ទី ពុត បិច ចៃ លូ អើ តង ម្នត ប្រឹក ងារ ប្រឹះ ហះ កា រតី យូហាន ប្រើ អើ ឡាក់ ឡើង ប៉ាណូស អូ ដាក់ ម៉ោញ ដូរ សិច អើ ឌីអូទ្រេប។

បរ ហៃ សារ អន់តត់ រ៉ះ ពីង សត្រ្យា ទី ១ យូហាន ប្រាក់ ដេល។

សារ សាំខាន់។

រតី យូហាន ប៉ានេ កែយុះ ញន កា អើ បិច ចៃ លូ អូ តង ពូ។
(១:៥-៨)

រតី យូហាន ប៉ាង អាល ឌីអូទ្រេប លូ ប៉ានេ ដេមេទ្រៀស។
(១:៩-១២)

^១ អាញ ឡាក់ ក្រាក់ តាំងកង ប៉ាហ្សើ សត្រ្យា អា អន់ កា កែ យុះ ឡាក់ អាញ បិច ចៃ តាទីច។

^២ អីអុះ ឡាក់ អាញ បិច ចៃ ខាក់ អាញ ម៉ន បរ សារ សាណុ ក សារ៉ាក់ អន់ កា អីស គ្រឹប នៃវ លូ អន់ អីស ដាក់ ឡាក់ កា ប៉ាង ឡាក់ កា ប៉ាង ប៉ាលីង អីស ដាក់ កេះ ដេល។

៣ ផ្ទះ អាញ កាតាំង អុះ ម៉ី ពិន រ៉ះ ជា អីស ប្រគី ពូយ សារ តា ទីច ឡាក់ កា អីស ឃើយ ប្រគី ណោះ ហង ណោះ អាញ ហោក ខាក់។

៤ អូ ទី សារ ញ៉ា ប្រគី អន់ អាញ ហោក រ៉ត់ ហ្គិត ឡឹង អាញ កា តាំង ជា មូត គន សោ អាញ អ្វៃ ដាក់ ត្រង់ ប្រគី ពូយ សារ តា ទីច ណោះ អុះ។

សារ ប៉ានេ កែយុះ

៥ អី អុះ ឡាក់ អាញ បិច ចៃ អីស តង់ អុះ ម៉ី ពិន ឃី អីស ប្រ គី សារ ដាក់ ត្រង់ តា ទីច ហង យ្លះ អន់ខៃ ណោះ ឡាក់ ពូ អន់ ទៀត កាតាម។

៦ អន់ខៃ កា រ៉ះ ឡឹង ពុត បិច ចៃ ម៉ះ អីស ហះ ម៉ាត់ ក្រុំ ហៀន សារ ប្រ្លះ។ ប៉ាក់ អន់ខៃ ឡាក់ ណាវ៉ូ ប័រ អីស តង់ អន់ សាណា កា អន់ខៃ ម៉ាត់ អន់ខៃ ចាក ប៉ាក់ ម៉ាត់ ណាវ៉ូ ឡាក់ សារ ត្រត់ ពុត ប្រ្លះ

៧ ខង អន់ខៃ ចាក ឡាច់ ភ្លឺ ប្រគី ង៉ារ យីស៊ូ ណោះ ហង អន់ ខៃ កា អូ ទី អ្សក់ កាណាគី ញ៉ា ឡឹង មូត អូ ស្បឺ ប្រ្លះ ណោះ អុះ។

៨ ទីល នីណោះ ពិន ត្រត់ តង់ ប៉ាណូស នៃវ អា ភ្លឺ អន់ ពិន ទី ចានែក កាណុង ង៉ារ រ៉ះ សារ តា ទីច អន់ខូ លូ អន់ខៃ ដេល។

សារ ប៉ាំងអាល ឌីអូទ្រែប លូ សារ ប៉ានេ ដេមេទ្រៀស

៩ អាញ ប៉ាហ្សឺ សត់ត្រា កា ក្រុំ ហៀន សារ ប្រ្លះ រ៉ះ ឡឹង សារ អា កេះ ហះកា ឌីអូទ្រែប ឡាក់ បិច ប្រគី តីស ឡឹង ពូ ណោះ អែ អូ ចៃ សាំយ៉ាំង អុះ។

១០ ទីល នីណោះ ប៉ាក់ អាញ ឡាក់ ទីល ទៀ អាញ ចឹង រ៉ះ កា អន់ដីស ណាវ៉ូ ឡឹង សារ អែ កាប ពោ កា ពិន អូ ត្រត់ ដឹង ណោះ

អុះ អើ កា អូ ហាប់ ម្នត អុះ មី ពិន សាំ លូ អើ ទីប ពូ អូ អន់ រាំង ហៃ អន់ខៃ លូ តាំងហ្សិត ឡាច់ បក់ រាំងហៃ អន់ខៃ ឡើង ក្រុំ ហៀន សារ ប្រ្លឹះ ដេល។

១១ អី អុះ ឡាក់ អាញ បិច ថៃ កាខាក់ ហាក់ ប្រឹក្តី ពូយ សារ ដាក់ ពិ ដៃ ប្រឹក្តី ពូយ សារ អូ ដាក់ ដៃ ខង បក់ ពៀ ប្រឹក្តី ដាក់ បក់ ណោះ កើត ឡាច់ ឡើង ប្រ្លឹះ ហង ហះកា ពៀ ប្រឹក្តី អូ ដាក់ បក់ ណោះ អូ បំបំ ប្រ្លឹះ អុះ។

១២ កាប៉ាច់ ដេមេទ្រៀស ពូ ទិខូ រះ ផា អើ ឡាក់ ប៉ាណូស ដាក់ ខាក់ សារ អើ ប្រឹក្តី កា ដាក់ តាទីច ដេល។ កាប៉ាច់ ញិន កា រះ ផា អើ ដាក់ ដេល អីស កា អូ កេះ ដេល កា ញិន ឃើយ កាប ដឹង សារ តាទីច ណោះ។

១៣ អាញ ទី សារ អៀង ណារ បិច ច្រាក់ ប៉ាហ្សៀ កា អីស ហះ កា អាញ អូ ថៃ ច្រាក់ ពីង ហ្គា កាដាស អុះ

១៤ ខង អាញ ម៉ឹង ផា អាញ ចឹង ឡាក់ ចាចាក់ ប៉ាក់ អីស ស្រីសៗ តែង ម៉ាត់ អា ហង ម៉ាត់ ចឹង កាកាប អន់ខូ លូ អីស ឡូត។

១៥ អន់ ប្រ្លឹះ អន់ សារ សាណុក សារ៉ាក កា អីស! គូប ចាង អាញ កា អំបញ្ច អីស ដេល អីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អាញ កា អំបញ្ច គូប ចាង ពិន ទិខូ ឡាក់ អៃ ប៉ាក់ ណោះ អន់ខៃ ដាក់ ឡាកោ បាំងឡៃ ដេល ប?។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650